



childcarechoices.me

ធនធានផ្សេងទៀត

ការប្រើប្រាស់មុខងារស្វែងរកនៅលើ វិបសៃត៍ជម្រើសការថែទាំកុមារ (Child Care Choices) គឺគ្រាន់តែជាជំហានមួយក្នុងដំណើរការស្វែងរកសេវាកម្មថែទាំកុមារប៉ុណ្ណោះ។ មានធនធានជាច្រើនទៀតដើម្បីជួយអ្នកក្នុងការស្វែងរកសេវាកម្មនេះ និងការសម្រេចចិត្តរបស់អ្នក។ អ្នកអាចស្វែងរកព័ត៌មានអំពី៖

- ជំហាននៃការវាយតម្លៃ *គុណភាពសម្រាប់ ME*, ការវាយតម្លៃគុណភាព និងប្រព័ន្ធកែលម្អរបស់រដ្ឋ Maine;
- បញ្ហាសម្រាប់ផ្សេងៗទៀត សម្រាប់ប្រើនៅពេល
ទស្សនាកម្មវិធី;
- ព័ត៌មានសម្រាប់គ្រួសារអំពីការអភិវឌ្ឍនិងការថែទាំកុមារដែលមានតម្រូវការពិសេស។

ការបោះពុម្ពផ្សាយនេះអាចធ្វើទៅបានតាមរយៈជំនួយលេខ 90TP0028 ពីការិយាល័យថែទាំកុមារ, រដ្ឋបាលកុមារ និងគ្រួសារ, នាយកដ្ឋានសុខភាព និងសេវាពលរដ្ឋរបស់សហរដ្ឋអាមេរិក។ ខ្លឹមសារទាំងអស់នៃឯកសារបោះពុម្ពផ្សាយនេះគឺជាការខុសត្រូវរបស់អ្នកនិពន្ធតែម្នាក់ ហើយមិនបង្ហាញពីទស្សនៈផ្លូវការរបស់ការិយាល័យថែទាំកុមារ, រដ្ឋបាលកុមារ និងគ្រួសារ ឬនាយកដ្ឋានសុខភាព និងសេវាពលរដ្ឋរបស់សហរដ្ឋអាមេរិកឡើយ។



PO Box 9300
Portland, ME 04104-9300



ធនធានរបស់អ្នកសម្រាប់
ស្វែងរកការថែទាំកុមារនៅ
រដ្ឋ Maine



តើអ្វីជាជម្រើសការថែទាំកុមារ?

ជម្រើសនៃការថែទាំកុមារគឺជាធនធានតាមអ៊ិនធឺណិត របស់រដ្ឋ Maine សម្រាប់ជួយក្រុមគ្រួសារស្វែងរក និងរៀនអំពីជម្រើសរបស់ពួកគេសម្រាប់ការថែទាំកុមារ។

អ្នកអាចប្រើឧបករណ៍ស្វែងរកដើម្បីស្វែងរកសេវាកម្មថែទាំកុមារដែលអាចជួយបំពេញតម្រូវការគ្រួសារអ្នក។ នៅលើគេហទំព័រអ្នកអាចស្វែងយល់អំពី៖

- ប្រភេទនៃសេវាកម្មថែទាំកុមារនៅរដ្ឋ Maine និងធនធានដើម្បីជួយអ្នកជ្រើសរើសកម្មវិធីដែលសមស្របសម្រាប់គ្រួសាររបស់អ្នក
- គុណភាពសម្រាប់ ME, ប្រព័ន្ធរាយការណ៍គុណភាព និងប្រព័ន្ធកែលម្ហូបរបស់រដ្ឋ Maine
- ព័ត៌មានស្តីពីអំពីការបង្កើនការថែទាំកុមារ
- ធនធានសម្រាប់ក្រុមគ្រួសារ រួមទាំងព័ត៌មានអំពីជំនួយក្នុងការបង់ប្រាក់សម្រាប់ការថែទាំកុមារ

ប្រភេទនៃសេវាកម្មការថែទាំកុមារ

ទាំងនេះគឺជាប្រភេទនៃកម្មវិធីដែលត្រូវបានរួមបញ្ចូលនៅក្នុងមុខងារស្វែងរកលើជម្រើសនៃសេវាកម្មការថែទាំកុមារ៖

ការថែទាំកុមារតាមផ្ទះ៖ កម្មវិធីទាំងនេះដំណើរការនៅក្នុងផ្ទះឯកជន ហើយជារឿយៗពួកគេទទួលមើលក្មេងចម្រុះអាយុ។

មជ្ឈមណ្ឌលថែទាំកុមារ៖ កម្មវិធីទាំងនេះដំណើរការនៅក្នុងកន្លែងដែលបានរៀបចំជាមណ្ឌលសម្រាប់ការថែទាំកុមារ។ កុមារត្រូវបានដាក់ជាក្រុមតាមអាយុនៅក្នុងមណ្ឌលថែទាំកុមារ។

ទារកដ្ឋាន៖ មណ្ឌលប្រភេទនេះផ្តល់ជូនកម្មវិធីសម្រាប់មើលថែកុមារមិនលើសពី 3 ម៉ោងក្នុងមួយថ្ងៃ។ ទារកដ្ឋានខ្លះទទួលមើលថែកុមារទាំងពេលព្រឹកនិងពេលរសៀល ប៉ុន្តែកុមារអាចចូលរួមបានតែមួយវគ្គក្នុងមួយថ្ងៃ ឯង។

កម្មវិធីចាប់ផ្តើមដំបូង (Head Start) ៖ កម្មវិធី Head Start គឺជាកម្មវិធីរបស់សហព័ន្ធដែលលើកកម្ពស់ការត្រៀមខ្លួនចូលសាលារៀនរបស់កុមារដែលមានអាយុចាប់ពី 3 ឆ្នាំ ទើបកើតរហូតដល់ប្រាំឆ្នាំដែលមកពីក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប ដើម្បីអភិវឌ្ឍន៍ការយល់ដឹងសង្គម និងការវិវឌ្ឍអារម្មណ៍។ Head Start បម្រើកុមារក្នុងអាយុមុនចូលរៀននៅមតេយ្យសិក្សា និងក្រុមគ្រួសាររបស់ពួកគេ។ កម្មវិធី Head Start ជាច្រើនក៏ផ្តល់នូវការចាប់ផ្តើមពីតូច (Early Head Start) ផងដែរ ដែលបម្រើដល់ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ និងក្រុមគ្រួសាររបស់ពួកគេដែលមានប្រាក់ចំណូលទាបជាងកម្រិតភាពក្រីក្ររបស់សហព័ន្ធ។ កម្មវិធីអាចបម្រើសេវាកម្មពេញ ឬកន្លះ ថ្ងៃ។

របៀបស្វែងរកសេវាកម្មទាំងនេះ

មុខងារស្វែងរកអនុញ្ញាតឲ្យអ្នកស្វែងរកដោយ៖

- ប្រភេទនៃសេវាកម្មការថែទាំ (ការថែទាំកុមារដោយក្រុមគ្រួសារ ឬការថែទាំកុមារនៅមណ្ឌល);
- អាសយដ្ឋាន និងចម្ងាយ;
- ទីក្រុង ឬហ្សឺបកូដ;
- ជំហានការវាយតម្លៃ គុណភាពសម្រាប់ ME;
- អាយុកុមារដែលកម្មវិធីនីមួយៗទទួលបម្រើ។

លទ្ធផលត្រូវបានផ្តល់ជូននៅលើផែនទី និងជាបញ្ជីដែលអាចទាញយកបាន ដែលរួមមាន៖

- ឈ្មោះកម្មវិធី, អាសយដ្ឋាន និងលេខទូរស័ព្ទ;
- ប្រភេទកម្មវិធី និងអាយុដែលបានបម្រើ;
- ការវាយតម្លៃជំហានជាមួយ គុណភាពសម្រាប់ ME;
- ទិសដៅបើកបរ;
- ព័ត៌មានលម្អិតអំពីការចេញអាជ្ញាប័ណ្ណ

ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងការស្វែងរកសេវាកម្មការថែទាំកុមារ សូមទូរស័ព្ទមកលេខ 1-877-680-5866 ដើម្បីនិយាយជាមួយនាយកដ្ឋានធនធានថែទាំ និងបញ្ជូនកុមារ នៅនាយកដ្ឋានសុខភាព និងសេវាពលរដ្ឋរបស់រដ្ឋ Maine, ការិយាល័យសេវាកម្មកុមារនិងគ្រួសារ។

ទំនាក់ទំនងយើងខ្ញុំ

Maine Roads to Quality Professional Development Network

childcarechoices@maine.edu

ចូលទស្សនារូបស្តីពីរបស់យើងខ្ញុំ៖

<https://childcarechoices.me>

តាមពួកយើងនៅលើ Facebook:
facebook.com/childcarechoicesmaine